



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៣នាក់ (៥១%ជាស្ត្រី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង៥ ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

១. ការសាងសង់ប៉ូស្តិសុខភាព បង្គន់អនាម័យ និងធុងចម្រោះទឹក

- សុំប៉ូស្តិសុខភាព១ខ្នង មានបណ្តោយ៨ម៉ែត្រ និងទទឹង៦ម៉ែត្រ ធ្វើពីស៊ីម៉ង់ត៍ ប្រក់ស៊ីប្រូ ដោយសាងសង់នៅក្បែរស្ពានព្រែកយោង ស្ថិតនៅក្នុងភូមិអន់ឆ្លើត។ សូមចាប់ផ្តើមធ្វើពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- ស្នើសុំសំភារៈសម្រាប់សាងសង់បង្គន់អនាម័យដូចជា៖ លូ៥កង បានបង្គន់១ ស៊ីម៉ង់ត៍៥បាវ និងស៊ីងស៊ី ១៥សន្លឹក ដោយបង្គន់នីមួយៗមានបណ្តោយ២ម៉ែត្រ និងទទឹង១.៥០ម៉ែត្រ ឲ្យបានគ្រប់គ្រួសារទាំង ៦២៧ក្នុងឃុំជីខក្រោម។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំធុងចម្រោះទឹកស្អាត ចំណុះ១០លីត្ររូបទន្សាយ ឲ្យបានគ្រប់គ្រួសារទាំង៦២៧ក្នុងឃុំជីខក្រោម។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

២. ការស្នើសុំបញ្ជុះតម្លៃសេវាភូមិសាស្ត្រ

- ស្នើសុំឲ្យមានការប្រកាសបញ្ជុះតម្លៃសេវាភូមិសាស្ត្រនៅក្នុងឃុំជីខក្រោម។ សូមចាប់ផ្តើម និងឲ្យបានពីឆ្នាំ២០១២តទៅ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ត្រូវបានលើកកម្ពស់ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

៣. ការដោះស្រាយបញ្ហាដីធ្លី

- ស្នើសុំកាត់ដីឃុំដីខក្រោម ដែលមានទំហំ៦២៣០ហិចតា ចេញពីតំបន់ការពារច្រើនយ៉ាងដងពែង ឬកាត់ចេញពីព្រះរាជក្រឹត្យ ព្រះដើម្បីអាចឲ្យប្រជាពលរដ្ឋនៅក្នុងឃុំនោះអាចបង្កើនមុខប្រកបរបរចិញ្ចឹមជីវិតឲ្យបានទូលំទូលាយជាងមុន។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

៤. ស្នើសុំវគ្គបណ្តុះបណ្តាល

- សុំឲ្យមានវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមត្រីឲ្យបានក្នុង១ខែម្តង និងសុំពូជត្រីអណ្តែងសុទ្ធចំនួន៥០០ក្បាលសម្រាប់៥ភូមិ ដែលក្នុង១ភូមិចំនួន១០០ក្បាលក្នុងរួមមានភូមិអន់ឆ្អើត ភូមិនាពិសី ភូមិព្រែកដីក ភូមិចំបក់ និងភូមិតាប៉ែន។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។
- សុំឲ្យមានវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីអំពីសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ និងអំពើហិង្សាក្នុងគ្រួសារឲ្យបានទូទាំងឃុំដីខក្រោម។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

៥. ការស្នើសុំត្រូវបង្រៀនអក្ខរកម្ម

- ស្នើសុំត្រូវអក្ខរកម្មសម្រាប់ភូមិទាំង៦ក្នុងឃុំដីខក្រោម ចំនួនម្នាក់ក្នុង១ភូមិ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងឲ្យបានឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **តៅ វ៉ាន់** តំណាងគណបក្សប្រជាជនកម្ពុជា និងជាមេឃុំដីខក្រោម បានមានប្រសាសន៍ថា «តម្រូវការអាទិភាពទាំង៥ ឃុំកំពុងតែមានគម្រោង និងត្រៀមរៀបចំគម្រោងនេះឲ្យលេចចេញជាលទ្ធផល។ ចំណែកការទាក់ទង និងការស្នើសុំឲ្យមានការបញ្ជុះតម្លៃរដ្ឋបាលសាធារណៈ ខ្ញុំនឹងខិតខំសម្រួល និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលយកបាន»។

លោក **ទេព ហៃ** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ឃុំដីខក្រោម បានមានប្រសាសន៍ថា «ក្នុងតម្រូវការអាទិភាពទាំង៥ ដែលបានរកឃើញក្នុងសិក្ខាសាលានេះ ខ្ញុំយល់ឃើញថាពិតជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍឃុំប្រាកដមែន ហើយតម្រូវការមួយចំនួនក៏សំខាន់ណាស់ដែរក្នុងការលើកកម្ពស់ជីវភាព និងបង្កើនចំណេះដឹងដែលជាត្រឹមុខនាំផ្លូវទៅរកអនាគតជំនួញ និងសម្បូរបែប។ ហើយខ្ញុំនឹងខិតខំព្យាយាមដាក់បញ្ចូលតម្រូវការទាំងនេះចូលក្នុងគោលនយោបាយគណបក្សរបស់ខ្ញុំនាអាណត្តិក្រោយៗទៀត»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិកូនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមាន ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រម ទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិន លំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះ បញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រម ទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្ស ពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No.101